



ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ

សេចក្តីប្រកាសព័ត៌មាន អូស្ត្រាលីឧបត្ថម្ភដល់វិស័យទំនាក់ទំនងសំរាប់ការអភិវឌ្ឍន៍នៅកម្ពុជា

លោកជំទាវ ផេនលី រីនាដស៍ ឯកអគ្គរាជទូតអូស្ត្រាលី នៅថ្ងៃនេះ បានប្រកាសថា រដ្ឋាភិបាលអូស្ត្រាលី តាមរយៈទីភ្នាក់ងារអូស្ត្រាលីដើម្បីអភិវឌ្ឍន៍អន្តរជាតិ AusAID នឹងឧបត្ថម្ភថវិការហូតដល់ជាងបីលានដុល្លារអូស្ត្រាលី សំរាប់រយៈពេល២០ខែខាងមុខនេះ ដើម្បីជំរុញអោយប្រជាពលរដ្ឋកាន់តែមានលទ្ធភាពខ្ពស់ក្នុងការសម្តែងមតិរបស់ពួកគេ។ គំរោងនេះនឹងពង្រឹងសមត្ថភាពដល់មន្ទីរពត៌មានខេត្តចំនួនបីគឺខេត្តបាត់ដំបង កំពង់ចាម កំពត ដើម្បីពាំនាំព័ត៌មានដល់មហាជន។ ជំនួយពីអូស្ត្រាលី នឹងជួយសម្របសម្រួលអោយប្រជាពលរដ្ឋមានឱកាសបានទទួលព័ត៌មាន ប្រសើរជាងមុន និងជំរុញអោយមានភាពកាន់តែប្រសើរឡើងចំពោះតម្លាភាព និងគណនេយ្យភាពទាក់ទិននិងបញ្ហាទាំងឡាយណា ដែលពាក់ព័ន្ធដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ជំនួយអូស្ត្រាលីនឹងជួយបង្កើនទាំងបរិមាណ និងគុណភាពនៃលំហូរព័ត៌មានរវាងប្រជាពលរដ្ឋជាមួយនិងរដ្ឋាភិបាល។ **លោកជំទាវ ផេនលី រីនាដស៍** បានប្រកាសព័ត៌មាននេះនៅឯពិធីបើកសម្តែងគំរោងនេះនៅក្រសួងព័ត៌មាន ដែលមាន**ឯកឧត្តម ខៀវ កញ្ញារិន្ទ** រដ្ឋមន្ត្រីក្រសួងព័ត៌មានចូលរួមជាគណៈអធិបតី។

សិទ្ធិក្នុងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ គឺជាផ្នែកមួយដ៏សំខាន់នៃដំណើរការប្រជាធិបតេយ្យ។ សេរីភាពក្នុងការបញ្ចេញមតិគឺមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស។ ជាពិសេសគម្រោងនេះក៏ចំពេលវេលាល្អក្នុងការជួយជំរុញអោយសហគមន៍ជនបទចូលរួមកាន់តែច្រើនឡើង ក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២ និងការបោះឆ្នោតជាតិឆ្នាំ២០១៣ខាងមុខនេះ។ រដ្ឋាភិបាលអូស្ត្រាលីរីករាយក្នុងការបន្តឧបត្ថម្ភគាំទ្រដល់វិទ្យុខេត្ត ក្នុងនោះរួមមានការផលិតនូវកម្មវិធីសន្ទនាមតិ (ដែលមានបង្កើតតាំងពីឆ្នាំ២០០៩) បទយកការណ៍ ការផ្សាយផ្ទាល់ក្នុងសហគមន៍មូលដ្ឋាន និង វេទិកានៃប្រព័ន្ធផ្សព្វផ្សាយចម្រុះនានា។

គំរោងជំនួយដល់វិស័យទំនាក់ទំនងនៅកម្ពុជា (CCAP) នេះ នឹងគ្រប់គ្រងដោយសាជីវកម្មសោតទស្សន៍អូស្ត្រាលី (ABC) និងក្រសួងព័ត៌មាន។ គម្រោង CCAP នឹងជួយពង្រឹងបន្ថែមដល់ទំនាក់ទំនងជ័រជំរា យូរអង្វែងរវាងរដ្ឋាភិបាលទាំងពីរ តាមរយៈជោគជ័យនៃជំនួយមុនៗរបស់រដ្ឋា

ភិបាលអូស្ត្រាលី មកលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាដែលចាប់ផ្តើមតាំងពីឆ្នាំ១៩៩៣មក ក្នុងនោះ រួមមាន គម្រោងជំនួយសំរាប់អភិវឌ្ឍន៍វិទ្យុកម្ពុជា (CRDAP) កាលពីឆ្នាំ២០០៥ និងគម្រោង អភិបាលកិច្ចល្អនៅកម្ពុជា (DFGG) កាលពីឆ្នាំ២០០៩ ហើយABC ក៏បានចូលរួមហ្វឹកហ្វឺនដល់ បុគ្គលិកនៃវិទ្យុជាតិកម្ពុជាតាំងពីឆ្នាំ ១៩៩៣។

លោកជំទាវអគ្គរាជទូតមានប្រសាសន៍ថា "ការផ្តល់ឱកាសអោយប្រជាពលរដ្ឋបានចែក រំលែកព័ត៌មាន និងសម្តែងពីកង្វល់របស់ពួកគេនឹងធ្វើអោយអភិបាលកិច្ចនៅកម្ពុជាកាន់តែប្រសើរ ឡើង។" លោកជំទាវបន្តទៀតថា "យើងនឹងរង់ចាំមើលស្ថានីយ៍វិទ្យុនៅក្នុងខេត្តទាំងបី រួមមាន បាត់ដំបង កំពង់ចាម និងកំពត ក្នុងការផលិតនូវកម្មវិធីនានាដែលមានគុណភាព ដោយគោរព តាមបទដ្ឋានមួយ ដែលសុក្រិតមិនលំអៀង ដែលខ្ញុំជឿជាក់យ៉ាងមុតមាំថាប្រាកដជាអាចទាក់ ទាញអ្នកស្តាប់បានកាន់តែច្រើនឡើង។ យើងខ្ញុំសូមអំពាវនាវអោយប្រព័ន្ធផ្សព្វផ្សាយទាំងអស់ នៅកម្ពុជាធ្វើការផ្សព្វផ្សាយនូវ ការបញ្ចេញមតិយោបល់នានាអោយកាន់តែទូលំទូលាយ រួមទាំង ការជជែកពិភាក្សានៅលើគោលនយោបាយនានា និងធ្វើអោយមានសមភាពនៃម៉ោងផ្សព្វផ្សាយ សំរាប់គ្រប់ក្រុមទាំងអស់ ដោយគ្មានការរើសអើងនិងរឹតត្បិតទៅលើប្រធានបទផ្សេងៗ។"

ឯកឧត្តម ខៀវ កញ្ញារិន្ទ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា " មានមូលដ្ឋានគ្រឹះ សំខាន់ៗបី សំរាប់សង្គមប្រជាធិបតេយ្យមាន៖ ប្រព័ន្ធពហុបក្ស ការចូលរួមពីអង្គការសង្គមស៊ីវិល និង ឯករាជ្យភាពនៃប្រព័ន្ធផ្សព្វផ្សាយ។ ជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលីដល់ក្រសួងព័ត៌មានគឺជា វិភាគទានមួយដ៏សំខាន់សំរាប់មូលដ្ឋានគ្រឹះទាំងបីខាងលើនេះ។ គំរោង CCAP នេះនឹងជួយ ពង្រឹងសមត្ថភាពដល់បុគ្គលិករបស់យើងនៅតាមខេត្ត ព្រមទាំងឧបត្ថម្ភដល់ស្ថានីយ៍វិទ្យុខេត្ត របស់យើង អោយមានលទ្ធភាពខ្ពស់សំរាប់ផ្តល់នូវសេវាកម្មប្រព័ន្ធផ្សព្វផ្សាយដែលមានគុណភាព ជាពិសេសគឺកម្មវិធីសន្ទនាមតិ និងជួយគាំទ្រដល់អភិបាលកិច្ចល្អនៅតាមថ្នាក់ក្រោមជាតិ។"

ទំនាក់ទំនងសម្រាប់សារព័ត៌មាន

លោក ដេវ ហ្គ័រដ្យ (Dave Gordge) អ្នកនាំពាក្យស្ថានទូតអូស្ត្រាលី
ស្ថានទូតអូស្ត្រាលីភ្នំពេញ
ថ្ងៃទី ៧ ឧសភា ២០១២